

សំណងដល់អ្នកចូលរួម

ឈ្មោះអតិថិជនជាអក្សរពុម្ព	
លេខសម្គាល់ EJAS របស់អតិថិជន	កាលបរិច្ឆេទ

ផ្នែកបុគ្គលិកអង្គការ

គូសនីកប្រភេទសំណង	បញ្ចូលចំនួនទឹកប្រាក់
<input type="checkbox"/> មធ្យោបាយធ្វើដំណើរ៖ សំបុត្រ / ប័ណ្ណជិះឡានក្រុង - ចំនួន៖ <input type="checkbox"/> រាល់ថ្ងៃ / <input type="checkbox"/> រាល់សប្តាហ៍ / <input type="checkbox"/> រាល់ខែ លេខសម្គាល់សំបុត្រ / ប័ណ្ណជិះឡានក្រុង៖	\$
<input type="checkbox"/> មធ្យោបាយធ្វើដំណើរ៖ ប័ណ្ណទិញឥន្ធនៈ - លេខប័ណ្ណ៖	\$
<input type="checkbox"/> មធ្យោបាយធ្វើដំណើរ៖ ប័ណ្ណ ORCA / ការបញ្ចូល ORCA - លេខប័ណ្ណ៖	\$
<input type="checkbox"/> មធ្យោបាយធ្វើដំណើរ៖ Uber / Lift / តាក់ស៊ី	\$
<input type="checkbox"/> សម្លៀកបំពាក់ (ឧ. សម្លៀកបំពាក់សម្ភាសន៍ ស្បែកជើង ស្បែកជើងកវែង ឯកសណ្ឋាន ឧបករណ៍ចាំបាច់)	\$
<input type="checkbox"/> ការថែទាំកុមារ (ឧ. ការទូទាត់រួម CCSP copay ឬគ្មាន CCSP)	\$
<input type="checkbox"/> វេជ្ជសាស្ត្រ	\$
<input type="checkbox"/> ការប្រលងកម្រិតអប់រំ / សមត្ថភាព (ឧ. ការប្រលងកម្រិតស្មើនឹងវិទ្យាល័យ ការប្រលងកម្រិតអក្ខរកម្ម ការប្រលងសមត្ថភាពធម្មជាតិ ការប្រលង CNA ការបណ្តុះបណ្តាលតាមកិច្ចសន្យារយៈពេលខ្លី)	\$
<input type="checkbox"/> អនាម័យផ្ទាល់ខ្លួន និងការសម្អិតសម្អាង (ឧ. ថ្នាំដុសធ្មេញ សាប៊ូ ការកាត់សក់)	\$
<input type="checkbox"/> សៀវភៅ និងគ្រឿងផ្គត់ផ្គង់ការបណ្តុះបណ្តាល	\$
<input type="checkbox"/> ការស្នាក់នៅ / ឧបករណ៍ប្រើប្រាស់ (ទូរសព្ទចល័ត / កំណត់ហេតុ)	\$

ស្រេចចិត្ត៖ គូសនីកខាងក្រោម ប្រសិនបើមានប័ណ្ណដូរទំនិញ ឬប្រភេទទូទាត់ស្រដៀងគ្នានេះ។

អតិថិជនត្រូវបានផ្តល់ឱ្យនូវ “ឯកសារភ្ជាប់បង្កាន់ដៃប័ណ្ណដូរទំនិញ” និងស្រោមសំបុត្របង់ប្រាក់ជាមុនដើម្បីប្រគល់បង្កាន់ដៃសម្រាប់ការទិញទាំងអស់មកវិញ។

ចាំបាច់៖ បញ្ចូលភស្តុតាងបញ្ជាក់សម្រាប់ប្រភេទសំណងនីមួយៗដែលត្រូវបានផ្តល់ (ឧ. ហេតុផលចាំបាច់ និងព័ត៌មានលម្អិតផ្សេងៗទៀតដូចជា៖ ការថែទាំកុមារគ្មាន CCSP ដោយសារភាពគ្មានសិទ្ធិទទួលជាបណ្តុះបណ្តាលអាសន្ន សម្រាប់ខោសម្ភាសន៍ ឯកសណ្ឋានបណ្តុះបណ្តាលចាំបាច់ អារស្បែកជើង សៀវភៅ ។ល។)៖

ហត្ថលេខាសម្រាប់ការអនុម័តកម្មវិធីដែលបានអនុញ្ញាត	កាលបរិច្ឆេទ	ឈ្មោះជាអក្សរពុម្ពសម្រាប់ការអនុម័តកម្មវិធីដែលបានអនុញ្ញាត
--	-------------	---

សេចក្តីប្រកាស និងហត្ថលេខារបស់អតិថិជន

ខ្ញុំយល់ដឹង និងយល់ព្រមថា៖

- ខ្ញុំបានទទួលការចេញឯកសារខាងលើ។
- ខ្ញុំមិនបានទទួលជំនួយប្រភេទដូចគ្នានេះនៅក្នុងខែបច្ចុប្បន្នពីអង្គការ/ស្ថាប័នដទៃទៀតទេ ដែលមានដោយមិនកំណត់ត្រឹមតែ អង្គការផ្នែក BFET ផ្សេងទៀត WorkFirst, LEP Pathway ។ល។

- ខ្ញុំអាចប្រើជំនួយដែលបានផ្តល់មកនេះ (រួមទាំងប័ណ្ណដូរទំនិញ) សម្រាប់តែគោលបំណងទាក់ទងនឹងការងារ ឬការបណ្តុះបណ្តាលដូចដែលបានរៀបរាប់ខាងលើប៉ុណ្ណោះ។
- ការលក់ ឬការប្រើអត្ថប្រយោជន៍នេះមិនត្រឹមត្រូវ អាចបណ្តាលឱ្យមានការដកសិទ្ធិទទួល BFET ហើយខ្ញុំនឹងត្រូវសងប្រាក់ឧបត្ថម្ភទៅវិញ។
- ខ្ញុំនឹងប្រគល់បង្កាន់ដៃ សម្រាប់ការទិញប័ណ្ណដូរទំនិញ និងឥន្ទនៈទាំងអស់ឱ្យវិញ ប្រសិនបើខ្ញុំបានទទួល “ឯកសារភ្ជាប់បង្កាន់ដៃប័ណ្ណដូរទំនិញ”។

ហត្ថលេខារបស់អតិថិជន	កាលបរិច្ឆេទ	ឈ្មោះអតិថិជនអក្សរពុម្ព
---------------------	-------------	------------------------